

នាយកដ្ឋានសេវាមនុស្ស
មនុស្សចាស់ និងជនពិការនៃរដ្ឋ Oregon
គម្រោង PTC
500 Summer St NE, E-02
Salem OR 97301-1073

គម្រោង Provider Time Capture

ការតម្រង់ទិស ណែនាំ

ការតម្រង់ទិសណែនាំពីគម្រោង Provider Time Capture ថ្មីដែលជាប្រព័ន្ធកំណត់ត្រា ម៉ោងតាមអេឡិចត្រូនិកឥឡូវមាន ហើយ។

អ្នកអាចទទួលបានឯកសារនេះជាភាសាផ្សេងទៀត អក្សរពុម្ពធំ អក្សរស្លាប ឬទម្រង់ដែលអ្នកចូលចិត្ត។ សូម ទាក់ទង PTCProject.Info@dhsosha.state.or.us អ្នកក៏អាច ទូរសព្ទទៅទីភ្នាក់ងារមនុស្សចាស់ប្រចាំតំបន់ (AAA) ឬ ការិយាល័យមនុស្សចាស់ និងជនពិការ (APD) ហើយស្នើសុំ ពិគ្រោះជាមួយគ្រូបង្វឹកត្រៀមខ្លួន។ យើងទទួលយករាល់ការ ហៅបញ្ជូនបន្ត ឬអ្នកអាច **ហៅទូរសព្ទទៅលេខ 711**។



ដើម្បីស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូរនេះ សូមអាន សំណួរដែលសួរញឹកញាប់នៅក្នុងខិត្តប័ណ្ណនេះ ឬចូលទៅកាន់គេហទំព័រ PTC.Oregon.gov។



MSC 2646A (05/2021) Khmer
ខិត្តប័ណ្ណតម្រង់ទិសពីគម្រោង PTC

ការតម្រង់ទិសនេះ គឺសម្រាប់៖

- បុគ្គលិកផ្នែកថែទាំតាមផ្ទះ និង បុគ្គលិកផ្នែកថែទាំខ្លួនដោយប្រើ ប័ណ្ណក្រដាស និង
- អ្នកតំណាងអតិថិជន ឬនិយោជក របស់អតិថិជន បុគ្គលិកផ្នែកថែទាំ តាមផ្ទះ ឬបុគ្គលិកផ្នែកថែទាំខ្លួន ដែលប្រើប័ណ្ណទូទាត់ក្រដាស។



សូមចូលរួមជាមួយក្រុម
បណ្តុះបណ្តាលសម្រាប់វគ្គសិក្សា
តាមអនឡាញបែបអន្តរកម្មតាម
កាលវិច្ឆ័យនៃកាលបរិច្ឆេទដូច
ខាងក្រោម៖



សំណួរវគ្គតម្រង់ទិស
របស់អ្នកដែលបាន
ឆ្លើយ៖



ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021 ដល់ថ្ងៃទី 21
ខែមិថុនា ឆ្នាំ 2021 តាមម៉ោងកំណត់
មួយដូចខាងក្រោម៖

ម៉ោង 8:30 ព្រឹកដល់ 10:30 ព្រឹក
ម៉ោង 11:30 ព្រឹកដល់ 1:30 ថ្ងៃត្រង់
ម៉ោង 2:30 រសៀលដល់ 4:30 រសៀល
ម៉ោង 5:30 ល្ងាចដល់ 7:30 យប់។

វគ្គសិក្សាទាំងអស់ផ្តល់ព័ត៌មានដូចគ្នា។
វគ្គសិក្សាត្រូវបានផ្តល់ជូនច្រើនថ្ងៃនិងម៉ោង
ផ្សេងៗគ្នា ដើម្បីឱ្យសមស្របនឹងកាលវិភាគ
ការងារផ្សេងៗគ្នា។

អ្នកអាចចុះឈ្មោះសម្រាប់វគ្គតម្រង់ទិស
នៅ www.carewellseiu503.org និង
PTC.Oregon.gov។

បើអ្នកត្រូវការជំនួយក្នុងការចុះឈ្មោះ សូម
ទាក់ទងមកយើងខ្ញុំតាម
PTCProject.Info@dhsosha.state.or.us។

ឱកាសសិក្សាស៊ីជម្រៅនឹងមានផ្តល់ជូនអ្នក
ផ្តល់សេវា និងអតិថិជនពីថ្ងៃទី 13 ខែសីហា
ឆ្នាំ 2021 ។



OREGON
PROVIDER
Time Capture

ប្រព័ន្ធកត់ម៉ោងតាមអេឡិចត្រូនិក
ថ្មីនេះគេហៅថា **OR PTC DCI**។

ពាក្យពេញគឺ
**Oregon Provider Time Capture Direct
Care Innovations**

សំណួរដែលសួរញឹកញាប់

តើវគ្គតម្រង់ទិសនេះចាំបាច់ដែរឬទេ?
ការចូលរួមមិនចាំបាច់ទេ ប៉ុន្តែគេណែនាំឱ្យសិក្សា
ពីរបៀបដែលអ្នកនឹងប្រើប្រព័ន្ធកត់ម៉ោងតាម
អេឡិចត្រូនិកថ្មី។

តើនេះជាវគ្គតម្រង់ទិសដូចគ្នានឹងការ
បណ្តុះបណ្តាលបុគ្គលិកថ្មី **Carewell** និង
ការបណ្តុះបណ្តាលថ្មីដែរឬទេ?

ទេ។ វគ្គតម្រង់ទិស OR PTC DCI មិនមែនជាផ្នែក
នៃការបណ្តុះបណ្តាលបុគ្គលិកថ្មី Carewell និងការ
បណ្តុះបណ្តាលថ្មីទេ។ វគ្គនេះនឹងពន្យល់អំពីការ
ផ្លាស់ប្តូរដំណើរការបណ្តាញសេវាបច្ចុប្បន្ន។

ខ្ញុំបាត់ព័ត៌មានចុះឈ្មោះរបស់ខ្ញុំ តើខ្ញុំអាច
ថ្វីលរួមបានទេ?

អាច! ដោយចុចលើតំណចុះឈ្មោះតែមួយអ្នក
នឹងអាចបញ្ចូលព័ត៌មានរបស់អ្នក ហើយចូលរួម
ដោយផ្ទាល់ពីតំណនោះ។

តើវគ្គតម្រង់ទិស នឹងផ្តល់ជូនភាសាមួយ
ណា?

វគ្គសិក្សាតាមប្រព័ន្ធវីដេអូ Zoom នឹងធ្វើឡើងជា
ភាសាអង់គ្លេសអមជាមួយនឹងការបកប្រែមាត់ផ្ទាល់
ជាភាសាស្បៀង អេស្ប៉ាញ ចិនកុកដី និងវៀតណាម។
ការដាក់ចំណងជើងជាភាសាអង់គ្លេស និងភាសា
សញ្ញាអាមេរិកនឹងត្រូវផ្តល់ជូននៅវគ្គមួយចំនួន។
ច្បាប់ចម្លងអេឡិចត្រូនិកនៃស្នាមបទបង្ហាញក៏នឹង
មានជាភាសាចិនបុរាណ អាវ៉ាប់ កូរ៉េ សូម៉ាលី ហ្វា
ស៊ីរ៉ូម៉ានី ឡាវ និងនេប៉ាល់ និងខ្មែរ (កម្ពុជា) ផង
ដែរ។

តើខ្ញុំអាចទទួលបានទម្រង់បែបបទផ្សេង
នៃ ឯកសារនេះយ៉ាងដូចម្តេច?

អ្នកអាចទទួលបានឯកសារនេះជាភាសាផ្សេងទៀត
អក្សរពុម្ពធំ អក្សរស្លាប ឬទម្រង់ដែលអ្នកចូលចិត្ត
ដោយផ្ញើអ៊ីមែលទៅក្រុមការងារគម្រោង PTC តាម
PTCProject.Info@dhsosha.state.or.us។

តើខ្ញុំនឹងសិក្សាអ្វីខ្លះក្នុងវគ្គតម្រង់ទិស?

- វិធីទាញយកកម្មវិធី និងបង្កើតគណនីថ្មី
- វិធីរុករកប្រព័ន្ធ
- វិធីបញ្ចូលម៉ោងដោយប្រើជម្រើស OR PTC DCI
ទាំងអស់៖
 - ឬកម្មវិធីទូរសព្ទ
 - ឬទូរសព្ទលើតុ PTC DCI
 - ឬ PTC DCI fob
 - ឬវិបធាតុចល PTC DCI
- វិធីផ្ទៀងផ្ទាត់ម៉ោងរួមទាំងចម្ងាយ
- អំពីឱកាសសិក្សានាពេលអនាគត៖
 - នៅពេលដែលឱកាសនឹងកើតឡើង
 - របៀបចុះឈ្មោះ

តើខ្ញុំអាចសិក្សាបន្ថែមទៀតអំពី **OR PTC DCI**
យ៉ាងដូចម្តេចមុនពេលដែលខ្ញុំចូលរួមវគ្គ
តម្រង់ទិស?

- សិក្សាបន្ថែមនៅ PTC.Oregon.gov។
- យើងមានបញ្ជីចាក់វីដេអូ YouTube! ស្វែងរក
គម្រោង ODHS Provider Time Capture ដើម្បី
រកមើលកំណត់ត្រាប្រជុំ និងវីដេអូព័ត៌មាន
ប្រចាំខែ។

តើខ្ញុំអាចមើលវីដេអូនៅពេលក្រោយបានទេ
ប្រសិនបើខ្ញុំ មិនអាចចូលរួមបាន?

អាច។ នឹងមានកំណត់ត្រានៅលើគេហទំព័រ៖
www.carewellseiu503.org និង
PTC.Oregon.gov ។